



Greater Lowell Technical High School

សាលា Greater Lowell Technical High School ផ្តល់ទូននាំរួបជគមល an on-line family/parent portal ដែលអាចចាប់នៅលើប្រព័ន្ធអេសកីន X2 Aspen system បែងយើង។ ប្រព័ន្ធនេះអនុញ្ញាតឱ្យមិនត្រូវបានប្រើបានឡើង ហើយអាមេរិកាសាលាដែលបានបង្កើតនៅក្នុងពីភពលេខ។

X2 Aspen URL: <https://x2.glttech.org/>

សំណាល់: គណនីអ៊ីមែលត្រូវបានទាមទារដើម្បីបញ្ចប់ពេលវេលាក្នុង portal An email account is required to complete a parent portal application⁴

ចូលដំបូង First Login

នៅពេលចូលចិត្តបង្គាន់ដែលបញ្ជាក់ថា “ពាក្យសម្ងាត់របស់អ្នកបានធុកគំណែកសម្រាប់ជីវិតលើសម្ងាត់ខ្លឹម” និងលើចាប់ចូលរួមការការងារ: និងផ្តល់ការពិនិត្យសម្រាត់។

បច្ចនាកសមាត់ទៅគឺជាបែកបត្រដែលមានសាក" លើសំងារកំបច្ចបន្ទាំង Current Password"។

“ພາត໌ເປີຍສັກກໍາຕື່ອະນຸມາດຕະບູນ” ແລ້ວ “ການປັບປຸງຜົນໄສ” “New Password” text box

ឱបញ្ហាលេខសំងារគឺចត្តការនៅក្នុង "បញ្ហាលេខសំងារគឺចត្ត" text box, បន្ទាប់មកចូល "OK" ។

ပြဿနာများကိုယ်စုံခဲ့ရန်အတွက် အသေးစိတ်လေ့လာမည့် အကြောင်းအရာများ

ដែលមានទីកន្លែងនៅត្រង់ដាក់ស្តីពីនេះទៀត, ដូចជាមួយដែលមានភាពហើយថា "change" នៅជាប់នឹង ពាក្យសម្ងាត់ next to password។

បន្ទាប់ពីកំណត់ពាក្យសម្ងាត់ឡើងវិញសម្រាប់ឡើងមុខងារស្ថាប់ដែលបានរាយការណ៍នៅក្នុងខេត្ត លក្ខណៈពិសេសនៃវិសាវន្តិភាពរួមទាំងអាមេរិក

ការគ្រប់គ្រងពេលវេលាដើម្បីរក្សាទុក្រុងប្រព័ន្ធផ្លូវការណ៍សាស្ត្រ និងការគ្រប់គ្រងពេលវេលាដើម្បីរក្សាទុក្រុងប្រព័ន្ធផ្លូវការណ៍សាស្ត្រ

ເພື່ອຢັ້ງປະຕິບັດການຍົງດີເລີຍໃຫຍ່ ເພື່ອສະໜັບສະໜູນວ່າ ດີເລີຍໄດ້ແລ້ວ ເພື່ອຢັ້ງປະຕິບັດການຍົງດີເລີຍໃຫຍ່ ເພື່ອສະໜັບສະໜູນວ່າ ດີເລີຍໄດ້ແລ້ວ

សូមអាតសម្រាលថាអាសយដ្ឋានអីលេខនិងចំណែកអីលេខសម្រាប់ប្រព័ន្ធការសម្រាប់លើសង្គម។
សូមអាតសម្រាលថាអាសយដ្ឋានអីលេខនិងចំណែកអីលេខសម្រាប់ប្រព័ន្ធការសម្រាប់លើសង្គម។

បង្កាត់ណែនាំ Instructions

ເສີມເປົ້າຕ່ັນເປັນ Navigate the portal ແກ້ໄຂຍຸດຕະເລີນສຳຄັນ ຍ່ ເຊື້ອັນດັບອາສເນີໂກຫ່ວັງ ດ້ວຍເຄີຍສາຍ **Family top tab**

អនុញ្ញាតឱ្យមើលព័ត៌មានអំពីការចែលមនិងការប្រព័ន្ធ

ប្រធានបែងទេសជាកម្មរបស់អ្នកគិតរាជការជាតិសម្រាប់ប្រព័ន្ធផ្លូវការរបស់អ្នកគិតរាជការ: ទូរសព្ទ phone ឬ email (Jamie Costa - (978) 441-4416 - jcosta@gltech.org, Nicholas Beauchamp - (978) 441-4412 - nbeauchamp@gltech.org, Jennifer Santiaqo - (978) 441-4415 - jsantiaqo@gltech.org, or Ronald Vercellone - (978) 441-4414 - rvercellone@gltech.org).

ກ່າວກຳສາ: ສໍາຄັນ ໂດຍສໍາຄັນ ກາງການການສັບຍັກຂອງມີເປົ້າ (ບປມສືບຕະຫຼາດ Primary and Alternate)

ធ្វើបច្ចុប្បន្នភាពជម្លើយអាស់យដ្ឋានអីមែល email addresses ដែលកំពងលូបច្ចុប្បន្ន។

ເພີ້ນມືອງກາຕະລົງດໍາເຫັນກ່າວກຳມູນບຸແລະສໜາດຕໍ່ດາວໂຫຼຜີນເປື່ອໜັກກ່າວກຳທີ່ທີ່ມາສັບພັກໃຈຕໍ່ອັນດັບຕະຫຼາມຍິນຍຸດ

We are unable to provide information about the login or password if communicating from an address that is not associated with the account.

the student or account ។ នៅពេលចូលហើយវាអាចផ្តល់សម្បុរាសយដ្ឋានអុំមែលឡើយប្រែ ។ កំ

The Faculty of Dentistry, Royal College of Surgeons of England, London, UK

The Family/Parent Portal គ្របាទការគេងការយុទ្ធសាស្ត្ររាជរដ្ឋមន្ត្រី អនុខ័ណ្ឌ ហេដកម្មប្រចាំឆ្នាំ សាធារណរដ្ឋមន្ត្រី និងជាមួយ ពេលវេលាបានបញ្ជាក់

ເຮັດວຽກ ເພື່ອສະໜັບສິນ ແລ້ວ ເພີ້ມ ເປົ້າ ດັ່ງນີ້

សេចក្តីផ្តល់នយោបាយ បសិទ្ធភាព Mission Statement

សាលាអេក្រង់ Greater Lowell Technical High School មេដ្ឋានទាំងអស់មនុស្សបែងសិក្សាប្រជាធិបតេយ្យ, មហាវិថីរាយ, និងការពាយខ្លះនៃគោលកម្មវិធី 21st century ។



Greater Lowell Technical High School

ក្រុមគ្រួសារ/ខ័ណ្ឌកម្មាយនៃគណនីពេជ្រាន Portal

Phone: (978) 441-4951

Fax: (978) 441-4991

Family/Parent Portal Accounts Quick Start Sheet

សាលា Greater Lowell Technical High School ផ្តល់ជូននូវរិបែងគម្រោល an on-line family/parent portal

ដែលអាចចូលរួមនៅលើប្រព័ន្ធអេសកីន X2 Aspen system បែសយើង។

ប្រព័ន្ធនេះអនុញ្ញាតឱ្យខ័ណ្ឌកម្មាយ/អាណាព្យាបាលទិន្នន័យមិនគូរបស់សិស្ស, ការប្រព័ន្ធត្ត, ការចូលរួមនូវសិស្សជាប្រើប្រាស់ទៅ។

X2 Aspen URL: <https://x2.gltech.org/>

សម្គាល់: គណនីអីមែលគ្រប់បានទាមទារដើម្បីបញ្ចប់ពេញលាក់សង្គម portal An email account is required to complete a parent portal application.

ចំណាំនិងផ្នែកសំខាន់ៗ Important Tabs & Sections

ផ្នែក Family:

ផ្នែកគណនីបង្កើតមានខ័ណ្ឌកម្មាយ/អាណាព្យាបាលហើយពេក្តី។

របស់ពួកគេគ្មានកំណើនឯកសារពីមុន្តុលសាយកម្មបង្កើតទៅនឹងសុខភាពការប្រព័ន្ធនិងព័ត៌មានការរិភាគ។ The Family tab shows parents/guardians information about each of their children in the district, such as contact, health, conduct, and schedule information:

The screenshot shows the 'Students' section of the Family tab. On the left, there's a sidebar with links: Details, Contacts, Daily Attendance, Health, Conduct, and Transcript. The main area has tabs: Options, Reports, Help, and a search bar. Below that is a table with columns: Name, DOB, Grade Level, and School Name. Two students are listed: Adams, Morgan (DOB 10/26/2008, Grade KF, North Elementary) and Adams, Virginia (DOB 3/2/2001, Grade 08, Bay Middle School). A note at the top right says 'Active Students'.

សិក្សា Academics:

ខ័ណ្ឌកម្មាយ/អាណាព្យាបាលអាចមិនគូរបានសិក្សាសម្រាប់ផ្ទុកនីមួយៗសម្រាប់ខ្លួនបង្ហាញប្រព័ន្ធដូចជាមុន្តុលសម្រាប់លោកស្រី, ឈ្មោះគ្រូ, និងការសម្រេចនិងព័ត៌មាននៃការចូលរួម។ Parents/Guardians can see academic information for each class section for the current or previous year, by term or for all terms. This includes the classroom number, teacher name, and performance and attendance information:

The screenshot shows the 'Classes' section of the Academics tab. On the left, there's a sidebar with links: Details, Assignments, Curriculum Map, and Attendance. The main area has tabs: Options, Reports, Help, and a search bar. Below that is a table with columns: Description, Course, Description, Term, Teacher, Class, Term Performance, Abs, Tdy, and Dm. Eight classes are listed: Writing Seminar (Term FY, Teacher Kang, Bianca), Biology C & Lab (Term FY, Teacher Benson, Alex), Band (Term FY, Teacher Delrymple, Dallas), Honors Geometry (Term FY, Teacher Marinaro, William), Elements of Wellness (Term FY, Teacher Teixeira, William), Literary Types & Themes C (Term FY, Teacher Anderson, Caroline), Wood Tech 1 (Term FY, Teacher Maximis, Aaron), and Activity (Term FY). A note at the top right says 'Current Year' and 'Current Term'.